

ធនធានបង្ការការអិលដួល

Long Beach

- **សុំគ្រូពេទ្យរបស់អ្នក** នូវការបញ្ជូនបន្តទៅទទួលការព្យាបាល ដោយចលនា ការព្យាបាលការងារ ការព្យាបាលការរក្សាលំនឹង ឬការវិលមុខ ប្រសិនបើអ្នកមានអារម្មណ៍មិននឹងនរ ឬមានបញ្ហាក្នុងការរក្សាលំនឹងរបស់អ្នក។
 - កម្មវិធីស្តារនីតិសម្បទាប្រព័ន្ធប្រសាទ និងការរក្សាលំនឹង | [MemorialCare](#)
 - មជ្ឈមណ្ឌលស្តារនីតិសម្បទា Memorial Care Long Beach Medical Center
- **CDC - ការបង្ការការអិលដួលចំពោះមនុស្សវ័យចំណាស់**
 - អំពីការបង្ការការអិលដួលសម្រាប់មនុស្សវ័យចំណាស់ | ការបង្ការការអិលដួលសម្រាប់មនុស្សវ័យចំណាស់ | [CDC](#)
- **Heart of Ida**៖ អង្គការសហគមន៍មូលដ្ឋានដែលគាំទ្រឯករាជ្យភាពរបស់មនុស្សវ័យចំណាស់តាមរយៈការបង្ការការអិលដួល ការអប់រំបច្ចេកវិទ្យានិងការយល់ដឹង ធនធានរបបអាហារ និងការចូលរួមរបស់សហគមន៍។
 - [Heart of Ida](#) – រក្សាភាពឯករាជ្យសម្រាប់មនុស្សវ័យចំណាស់
 - (562) 570-3548
- **Long Beach Aging Services Collaborative**៖ ក្រុមអង្គការនៅទីក្រុង Long Beach ក្នុងមូលដ្ឋានដែលសហការផ្តល់ធនធានដល់មនុស្សចាស់ដូចជា ការគ្រប់គ្រងករណី ធនធានផ្នែកច្បាប់ ធនធានសន្តិសុខស្បៀង ធនធានថែទាំសុខភាពនិងផ្លូវចិត្ត និងច្រើនទៀត!
 - [lbagingservices.com](#)
- **ផ្នែកមនុស្សចាស់ និងពិការភាពខោនធី Los Angeles (Los Angeles County Aging & Disabilities Department)**៖ ផ្តល់ធនធានសម្រាប់សេវាកម្មថែទាំគ្រួសារ កម្មវិធីអាហារ លំហាត់ប្រាណ អាហារូបត្ថម្ភ និងកម្មវិធីលើកកម្ពស់សុខភាព និងការបណ្តុះបណ្តាលការងារសម្រាប់មនុស្សចាស់។
 - ការថែទាំមនុស្សចាស់ និងជនពិការនៅខោនធី Los Angeles / សេវាកម្មសម្រាប់មនុស្សវ័យចំណាស់ – ការថែទាំមនុស្សចាស់ និងជនពិការនៅខោនធី Los Angeles
 - (800) 510-2020
- **ធនធានកម្មវិធីបង្ការរបួសបណ្តាលពីការដួលប៉ះទង្គិច MemorialCare**
 - ការអប់រំអំពីការដួលប៉ះទង្គិចប្រចាំសហគមន៍ និងកម្មវិធីបង្ការរបួស | [MemorialCare](#)
- **មជ្ឈមណ្ឌលមនុស្សចាស់នៅ LB**៖ ធនធានតាមរយៈសាលាក្រុង Long Beach ដែលផ្តល់ទីភ្នាក់ងារសេវាសង្គម កម្មវិធីកម្សាន្ត និងសេវាកម្មអាហារូបត្ថម្ភសម្រាប់មនុស្សចាស់។
 - [Long Beach Senior Center](#)
 - (562) 570-3500
- **YMCA of Greater Long Beach**៖ ផ្តល់ជូនថ្នាក់ហាត់ប្រាណដើម្បីរក្សាលំនឹង និងពង្រឹងសុខភាព។
 - មនុស្សវ័យចំណាស់ដែលសកម្ម | [YMCA of Greater Long Beach](#)
 - (562) 279-1700